

ធនធាន COVID-19 សម្រាប់ជនអន្តោប្រវេសន៍ ជនភៀសខ្លួននិងអ្នកសុំសិទ្ធិជ្រកកោន

ទំព័រនេះត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយនឹងព័ត៌មានតាមដែលអាចមាន។ សូមពិនិត្យមើលឡើងវិញឱ្យបានញឹកញាប់។

ខាងក្រោមនេះជាបញ្ជីធនធានសម្រាប់ជនអន្តោប្រវេសន៍ ជនភៀសខ្លួន អ្នកសុំសិទ្ធិជ្រកកោន និងអង្គការដែលកំពុងបម្រើសហគមន៍ទាំងនេះនៅទីក្រុង PHILADELPHIA។ បានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ ។

ដោយសារតែព័ត៌មានកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស អ្នកគួរតែទូរសព្ទតាមលេខ 1-800-722-7112 ដើម្បីនិយាយទៅកាន់អ្នកជំនាញផ្នែកថែទាំសុខភាព សូមចុច 3-1-1 ចំពោះសំណួរអំពីសេវាកម្មក្រុង ឬសូមទស្សនា www.phila.gov/covid-19 សម្រាប់ការធ្វើបច្ចុប្បន្នភាពចុងក្រោយ។

សិកក្នុងពេលមិនប្រាកដប្រជានេះ ត្រូវប្រាកដថាព័ត៌មានទាំងអស់ស្តីពី COVID-19 គឺមកពីប្រភពដែលអាចទុកចិត្តបាន។

ព័ត៌មានទូទៅ

ភាសាអាចចូលមើលបាន

- ព័ត៌មានសំខាន់ៗត្រូវបានបកប្រែជាទៀងទាត់ទៅជាភាសា [អេស្ប៉ាញ](#) [ចិន](#) [វៀតណាម](#) [រុស្ស៊ី](#) និង [បារាំង](#)។
- **ចុចនៅទីនេះ** សម្រាប់ជ្រើសរើសព័ត៌មានជាភាសាដទៃទៀត រួមមានអារ៉ាប់ ហៃទីក្រេអូ ស្វាហ៊ីលី ខ្មែរ ឥណ្ឌូនេស៊ី និងកូរ៉េ។
- ព័ត៌មានមកពីអង្គការសហគមន៍អាចឬមិនត្រូវបានបកប្រែជាភាសាបន្ថែមឡើយ។

ជម្រាបជូនព័ត៌មានតាមក្រោយ

បច្ចុប្បន្នភាពទីក្រុង

- សម្រាប់ព័ត៌មានទូទៅ សូមទស្សនា www.phila.gov/covid-19។ ធនធានបកប្រែដែលមាន។
- សម្រាប់បច្ចុប្បន្នភាពប្រចាំថ្ងៃស្តីពីការឆ្លើយតបនឹង COVID-19 របស់ទីក្រុង សូមមើលសេចក្តីសង្ខេបជាក់ស្តែងពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង ១:០០ រសៀល មានការបើកផ្សាយផ្ទាល់ជាសាធារណៈ៖
 - Twitter ក្រសួងសុខាភិបាលសាធារណៈ ([@PHLPublicHealth](https://twitter.com/PHLPublicHealth)) និងគណនី [Facebook](https://www.facebook.com/PHLgovTV) ។
 - Phila.gov/PHLgovTV
 - ប៉ុស្តិ៍ Comcast 64 និង 1164។
 - ប៉ុស្តិ៍ Verizon 40 និង 41។
- សម្រាប់ការដាស់តឿនសម្រាប់ការផ្ញើទៅទូរសព្ទរបស់អ្នក សូមវាយអក្សរ COVIDPHL ទៅកាន់លេខ 888-777។
- សម្រាប់សំណួរទាក់ទងនឹងសុខភាព សូមទូរសព្ទ 1-800-722-7112។

- សម្រាប់សំណួរអំពីសេវាកម្មក្រុង សូមទូរសព្ទ 311។ ការបកប្រែផ្ទាល់មាត់គឺមានស្រាប់ សូមរង់ចាំសម្រាប់ប្រតិបត្តិករដើម្បីស្នើសុំសេវាសម្រាប់អ្នក។

បច្ចុប្បន្នភាពសាលាស្រុកPHILADELPHIA

- សូមពិនិត្យរូបសាយ [សាលាស្រុកPHILADELPHIA](#) សម្រាប់ការធ្វើបច្ចុប្បន្នភាព។ [ធនធានពហុភាសា](#) ដែលមាន។
- សាលារៀននឹងនៅតែបិទទ្វារសម្រាប់រយៈពេលពេញមួយឆ្នាំសិក្សាប៉ុន្តែការរៀនសូត្រនឹងនៅតែបន្ត។ [សិស្សអាចខ្ចី Chromebook សម្រាប់ការសិក្សាពីចម្ងាយ](#)។
- សិស្សក៏អាចទទួលបាន [អាហារដោយឥតគិតថ្លៃ](#) និង [មគ្គុទ្ទេសក៍រៀនសូត្រ](#)។
- ក្រុមគ្រួសារដែលមានសំណួរទូទៅឬត្រូវការជំនួយជាមួយមគ្គុទ្ទេសក៍រៀនសូត្រ អាចទូរសព្ទមកសាលារៀនស្រុកPHILADELPHIA តាមលេខ 215-400-5300 ។ ជំនួយមានជា [ភាសាផ្សេងទៀត](#)។ លេខហិតឡាញព័ត៌មានស្រុកមានចាប់ពីម៉ោង 9:30 ព្រឹក - 2:30 រសៀល។

បច្ចុប្បន្នភាព SEPTA

- **សេវាកម្ម SEPTA:** SEPTA កំពុងផ្ដោតទៅលើការបង្កើនកម្រិតសេវាកម្ម **ជាមួយនឹងកាលវិភាគទៀងទាត់សម្រាប់ឡានក្រុង ម៉េត្រូ និងត្រូលីទាំងអស់** ដោយការផ្អាកនៅក្នុងសប្តាហ៍ថ្ងៃទី15 ខែឧសភា។ នាយកគ្រប់គ្រង SEPTA លោក Leslie S. Richards បានមានប្រសាសន៍ថា “SEPTA ទទួលស្គាល់ថាអ្នកធ្វើដំណើររបស់យើងនឹងកំពុងសំឡឹងមើលមកយើងក្នុងសប្តាហ៍ខាងមុខ ខណៈពេលការរឹតបន្តឹងត្រូវបានកែតម្រូវថាជាជំនួយសម្រាប់យើង។ យើងនៅតែលើកទឹកចិត្តចំពោះការធ្វើដំណើរដែលពុំចាំបាច់ ព្រមទាំងយល់ថានេះជាឱកាសក្នុងការកាត់បន្ថយការកក់កុញ និងការអនុវត្តកម្លាំងសង្គមទៅលើឡានក្រុងរបស់យើង។ យើងចង់ក្រើនរំលឹកអ្នកធ្វើដំណើរថាអវត្តមាននិយមបន្តប្រឈមជាបញ្ហាយ៉ាងសំខាន់ ហើយអ្នកធ្វើដំណើរទាំងអស់គ្នាត្រូវត្រៀមសម្រាប់ការបង្អាក់សេវាកម្មនៅប៉ុន្មានសប្តាហ៍ខាងមុខ។”

បច្ចុប្បន្នភាពការបោះឆ្នោត

ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ COVID-19 ការបោះឆ្នោតបឋមជ្រើសរើសប្រធានសម្រាប់រដ្ឋ Pennsylvania 2020 បានកំណត់កាលវិភាគឡើងវិញទៅថ្ងៃទី **2 ខែមិថុនា ឆ្នាំ 2020**។ ដើម្បីឈ្លងយល់បន្ថែមអំពីរបៀបចុះឈ្មោះដើម្បីបោះឆ្នោត និងរបៀបដាក់ពាក្យបោះឆ្នោតតាមរយៈសន្លឹកបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ សូមមើលក្នុង [ឃ្លក់នេះ](#)។

- ថ្ងៃទី 18 ខែឧសភា កាលកំណត់ថ្មីដើម្បីចុះឈ្មោះបោះឆ្នោតនៅក្នុងរដ្ឋ Pennsylvania។
- ថ្ងៃទី 26 ខែឧសភា ថ្ងៃចុងក្រោយសម្រាប់ការិយាល័យស្រុករបស់អ្នកក្នុងការទទួលបានការដាក់ពាក្យសន្លឹកបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ និងសន្លឹកបែបអវត្តមាន។
- ថ្ងៃទី 2 ខែមិថុនា ថ្ងៃបោះឆ្នោតបឋមជ្រើសរើសប្រធានសម្រាប់រដ្ឋ Pennsylvania។ មណ្ឌលបោះឆ្នោតនឹងបើកចាប់ពីម៉ោង 7 ព្រឹក ដល់ម៉ោង 8 យប់។ ដរាបណាអ្នកនៅក្នុងជួរត្រឹមម៉ោង 8 យប់ អ្នកនឹងអាចបោះឆ្នោតបាន។ សន្លឹកបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ និងសន្លឹកបែបអវត្តមានត្រូវតែប្រគល់វិញត្រឹមម៉ោង 8 យប់ នៅថ្ងៃបោះឆ្នោត។

សម្រាប់ព័ត៌មានបន្ថែមអំពីការបោះឆ្នោត និងការមណ្ឌលបោះឆ្នោត សូមទស្សនា philadelphiovotes.com។

វិធីរក្សាសុវត្ថិភាព

ការបង្កាប់ឱ្យស្នាក់នៅផ្ទះ

សកម្មភាពអាជីវកម្មរបស់ទីក្រុង Philadelphia និងស្នាក់នៅផ្ទះ តម្រូវឱ្យមានអ្នកស្រុក Philadelphia (ដែលមិនត្រូវបានធ្វើការងារចាំបាច់ ឬដំណើរការការងារដែលអាចទ្រទ្រង់ជីវិតបានរហ័ស) នៅផ្ទះ។

វិធីល្អបំផុតក្នុងការបង្ការការរីករាលដាល COVID-19

គឺត្រូវការការពារមនុស្សដែលមានជំងឺកុំឱ្យទាក់ទងជាមួយមនុស្សដែលមិនមាន។

នេះមានន័យថាមនុស្សគ្រប់គ្នាគួរតែមាន [នវានុវត្តកម្មភ្នាក់ងារសង្គម](#) ហើយអាជីវកម្មដែលមិនចាំបាច់ត្រូវតែបិទ។ សូមមើល [នៅទីនេះ](#) សម្រាប់បញ្ជីនៃអាជីវកម្មចាំបាច់និងមិនចាំបាច់។

អនុវត្តតាមការណែនាំសុខភាពសាធារណៈ

- លាងដៃរបស់អ្នក ទុកចម្ងាយ ៦ ហ្វីតដើម្បីអនុវត្តកម្មភ្នាក់ងារសង្គម ពាក់ម៉ាស់ដើម្បីការពារខ្លួនអ្នកនិងអ្នកដទៃនិងនៅផ្ទះពេលណាដែលអាចធ្វើទៅបាន។ ព័ត៌មានលម្អិតបន្ថែមទៀត [ទីនេះ](#)។
- ពាក់ម៉ាស់នៅកន្លែងសាធារណៈ។ វាជាវិធីមួយល្អបំផុតក្នុងការការពារខ្លួនរបស់អ្នក និងអ្នកដទៃ។ សូមអាន [កន្លឹះទាំងនេះ](#) សម្រាប់របៀបពាក់ម៉ាស់របស់អ្នក។
- រំលឹកខ្លួនអ្នកជាមួយមន្ទីរសុខាភិបាល [ចំណុចជជែករបស់អ្នកដឹកនាំសហគមន៍](#) និង [ប័ណ្ណប្រកាសព័ត៌មានអំពីភាពខុសគ្នានៃសង្គម](#)។
- [ក្លាយជាប្រធានក្រុមឆ្លើយតបសហគមន៍ COVID-19](#). [ចុះឈ្មោះ](#) ដើម្បីទទួលបានការបណ្តុះបណ្តាលជាមួយក្រុម Philly Counts។ វគ្គសិក្សាមានជាភាសាអង់គ្លេស អេស្ប៉ាញ ចិន និងបារាំង។
- [មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ](#) មានធនធានច្រើនភាសា [ទីក្រុងផ្សេងទៀតបានបកប្រែ](#) ចូលទៅក្នុងភាសាដែលកាន់តែច្រើនដូចជាកូរ៉េ ខាវ៉ែន ជិវិនយា អាម៉ាហារី ភូមា និងនេប៉ាល់។

ទទួលបានការធ្វើតេស្ត

ស្វែងរកកន្លែងធ្វើតេស្តដែលនៅជិតអ្នក៖ អ្នកស្វែងរកកន្លែងធ្វើតេស្តថ្មីតាម phila.gov/testing

ជួយមនុស្សឱ្យរកឃើញការធ្វើតេស្តឥតគិតថ្លៃនូវ COVID-19 នៅ Philadelphia។

អ្នករាល់គ្នាអាចស្វែងរកកន្លែងធ្វើតេស្តតាមអាសយដ្ឋាន

ដោយចុចលើទីតាំងផែនទីសម្រាប់ព័ត៌មានអំពីកន្លែងជាក់លាក់និងច្រោះតាមថ្ងៃនៃសប្តាហ៍និងដោយបើកទ្វារទៅកាន់ឬដើរឡើង។

- កន្លែងធ្វើតេស្តនីមួយៗមានលក្ខខណ្ឌតម្រូវផ្ទាល់ខ្លួន ហើយព័ត៌មាននោះត្រូវបានរាប់បញ្ចូលសម្រាប់ទីតាំងនីមួយៗនៅលើផែនទី។ ឧទាហរណ៍ កន្លែងខ្លះត្រូវការការបញ្ជូន ការណាត់ជួប ឬលក្ខណៈវិនិច្ឆ័យជាក់លាក់សម្រាប់អ្នកជំងឺ។ គ្មានកន្លែងធ្វើតេស្តណាមួយតម្រូវឱ្យបង់ប្រាក់ ការធានារ៉ាប់រងឬឯកសារបញ្ជាក់សញ្ជាតិអ្វីឡើយ។ អ្នកស្រុកត្រូវបានលើកទឹកចិត្តឱ្យមកជួបមុនសម្រាប់ការណាត់ជួបឬការបញ្ជូន។ លេខទូរស័ព្ទចាំបាច់ទាំងអស់មាននៅលើផែនទី។
- អ្នកស្វែងរកអាចរកបាន 6 ភាសា ហើយផែនទីនឹងបន្តធ្វើបច្ចុប្បន្នភាពនៅពេលដែលទីតាំងធ្វើតេស្តថ្មីត្រូវបានបើក។
- មានការធ្វើតេស្តជាច្រើននៅក្នុងរដ្ឋ Philadelphia។ សូមអាន [គោលការណ៍ណែនាំការធ្វើតេស្តសម្រាប់ COVID-19](#)។ សូមពិនិត្យមើលឱ្យបានញឹកញាប់ព្រោះគោលការណ៍ណែនាំនឹងផ្លាស់ប្តូរជាមួយនឹងភាពអាចរកបានចំពោះការធ្វើតេស្ត។

ស្តង់ដារពង្រីកការធ្វើតេស្ត៖ បច្ចុប្បន្ន ក្រសួងសុខាភិបាលសាធារណៈរដ្ឋ Philadelphia

កំពុងណែនាំឱ្យមានការធ្វើតេស្ត COVID-19

សម្រាប់អ្នកគ្រប់គ្នាមិនថាអាយុប៉ុន្មានឡើយដែលមានរោគសញ្ញាក្នុង ឈឺសាច់ដុំ ឈឺបំពងក ឈឺក្បាល បាក់បង់រស់ជាតិឬក្លិនថ្មី។

ការណែនាំឱ្យមានពង្រីកការធ្វើតេស្តជាហេតុនាំឱ្យមានការកើនឡើងការធ្វើតេស្តនៅសុខាភិបាលសាធារណៈ និងមន្ទីរពិសោធន៍។ ការធ្វើតេស្តកើនឡើងសម្រាប់វិស្វករណាមួយដែលមួយយ៉ាងសំខាន់នៃគម្រោង City និង Pennsylvania ដើម្បីបើករដ្ឋយ៉ាងមានសុវត្ថិភាព។

អ្នកអាចទទួលបានការព្យាបាលដោយមិនគិតពីសញ្ញាណសម្គាល់របស់អ្នកនិងសមត្ថភាពរបស់អ្នកក្នុងការនិយាយភាសាអង់គ្លេស។ សូមអានអំពី [គោលនយោបាយស្នាក់នៅរបស់ទីក្រុង PHILADELPHIA](#) និង [សិទ្ធិរបស់អ្នកក្នុងការកំណត់ការព្យាបាល](#)។

កន្លែងដែលត្រូវទទួលជំនួយ

ជំនួយជាសាច់ប្រាក់បន្ទាន់

ប្រជាជនភ្ញាក់ខ្លាតដែលហ្វ្រែងដែលកំពុងជួបបញ្ហាខាងផ្នែកហិរញ្ញវត្ថុដោយសារជំងឺរាតត្បាតអាចមានសិទ្ធិទទួលបានជំនួយជាសាច់ប្រាក់បន្ទាន់ពីក្រសួងសេវាកម្មមនុស្សនៃរដ្ឋ Pennsylvania។

[កម្មវិធីជំនួយបន្ទាន់](#) គឺសម្រាប់ក្រុមគ្រួសារដែលមានកុមារហើយកំពុងធ្វើការនិងជួបប្រទះការបាក់បង់ការងារឬប្រាក់ចំណូល។ គ្រួសារដែលមានប្រាក់ចំណូលទាបជាង 150

ភាគរយនៃកម្រិតភាពក្រីក្ររបស់សហព័ន្ធពោលគឺប្រហែល 2700

ដុល្លារក្នុងមួយខែសម្រាប់គ្រួសារមានសមាជិក 3 នាក់មានសិទ្ធិទទួលបាន។

ក្រុមគ្រួសារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងអាចទទួលបានជំនួយតែម្តងដែលមានចំនួនប្រហែល 400 ទៅ 1200 ដុល្លារដោយផ្អែកលើទំហំគ្រួសាររបស់ពួកគេ។

បច្ចុប្បន្នភាពស្តីពីច្បាប់ស្តីពី CARES សហព័ន្ធ

- ច្បាប់ស្តីពី CARES គឺជាកញ្ចប់ជំនួយមួយដែលរដ្ឋាភិបាលសហព័ន្ធបានអនុម័តដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ជំងឺរាតត្បាត COVID-19។ [ស្វែងយល់ថាតើអ្នកអាចទទួលបានប្រាក់ជំនួយបន្ទាន់និងអីដែលអ្នកត្រូវធ្វើដើម្បីទទួលបាន។](#)
- ប្រសិនបើអ្នកត្រូវការជំនួយក្នុងការដាក់ពន្ធឬបើកគណនីធនាគារ សូមទូរស័ព្ទទៅអ្នកផ្តល់ប្រឹក្សាអំពីការពង្រឹងអំណាចផ្នែកហិរញ្ញវត្ថុតាម 1-855-FIN-PHIL។
- សូមពិនិត្យ [សេវាកម្មច្បាប់សហគមន៍](#) ឬព័ត៌មានបន្ថែមអំពីច្បាប់ CARES - ជាពិសេសប្រសិនបើអ្នកទទួលបានអត្ថប្រយោជន៍ SSI ឬ SSDI និងមានកូនអាយុក្រោម 17 ឆ្នាំ។ អ្នកអាចទទួលបានប្រាក់បន្ថែម ៥០០ ដុល្លារសម្រាប់កូនរបស់អ្នកប៉ុន្តែត្រូវបំពេញទម្រង់បែបបទពន្ធបន្ថែម។

ជំនួយផ្នែកច្បាប់សំរាប់ជនអន្តោប្រវេសន៍

- ការិយាល័យ USCIS ត្រូវបានបិទបំប្លែងនៅតែដំណើរការពាក្យសុំ។ សូមពិនិត្យ [USCIS](#) សម្រាប់ព័ត៌មានលម្អិត។
- [Nationalities Service Center, HIAS-PA](#), និងអង្គការសហគមន៍ដូច [Juntos](#) នៅទីនោះដើម្បីជួយផងដែរ។

ជំនួយសម្រាប់ម្ហូបអាហារ

City បានបង្កើតកម្មវិធីស្វែងរកអាហារ (<http://phila.gov/food>) សម្រាប់ផ្តល់ព័ត៌មានជា ៦ ភាសានិងរួមទាំងកម្មវិធីអាហារដែលគាំទ្រដោយ City អាហារសិស្ស អាហារចាស់ជរានិងទីតាំងខាងក្រៅទៀត។

[ក៏មានធនធានឥតគិតថ្លៃសម្រាប់អ្នកមានផ្ទៃពោះ កំពុងបំបៅដោះកូន ការគាំទ្រដល់ទារកនិងកុមារទើបចេះដើរកេះកះ ក្នុងអំឡុង COVID-19។](#)

ជំនួយសម្រាប់លំនៅដ្ឋាននិងសេវាប្រើប្រាស់

- [សេវាអ៊ិនធឺណិតនិងទូរស័ព្ទចល័តកម្មវិធី](#)
- [ការបណ្តេញចេញនិងការរឹបអូសជាមុន](#) ត្រូវបានផ្អាកជាបណ្តោះអាសន្ន។
- ការបិទ [ទឹក ហ្វូស](#) និង [អគ្គិសនី](#) ក៏ត្រូវបានផ្អាកផងដែរ។
- កាលបរិច្ឆេទផុតកំណត់ពន្ធលើអចលនទ្រព្យនៅរដ្ឋ Philadelphia ត្រូវបានពន្យារដល់ថ្ងៃទី **15 ខែមិថុនា** ចំពោះព័ត៌មានអំពីរបៀបបង់ប្រាក់ សូមទស្សនា [ការធ្វើបច្ចុប្បន្នភាពចំណូលពន្ធរបស់ក្រសួង](#)។

អត្ថប្រយោជន៍សាធារណៈ

- ការទទួលបានការព្យាបាលវេជ្ជសាស្ត្រសម្រាប់ COVID-19 មិនរាប់បញ្ចូលការកំណត់ថ្លៃសេវាសាធារណៈទេ។ សម្រាប់ព័ត៌មានបន្ថែម សូមទស្សនា [USCIS](#) ឬហៅទូរស័ព្ទ [សេវាកម្មច្បាប់សហគមន៍](#) តាមលេខ 215-981-3700។
- អត្ថប្រយោជន៍នៃភាពអត់ការងារធ្វើមិនត្រូវបានរាប់បញ្ចូលក្នុងការគិតថ្លៃសេវាសាធារណៈទេ [យោងទៅតាម USCIS](#)។ សូមពិនិត្យ [ការិយាល័យសំណងនៃភាពអត់ការងារធ្វើនៅ Pennsylvania](#) សម្រាប់បច្ចុប្បន្នភាពអត្ថប្រយោជន៍អាចត្រូវបានពង្រីក។ សូមទាក់ទង [ជំនួយផ្នែកច្បាប់ភីឡាដេលី](#) ជាមួយនិងសំណួរជាច្រើនទៀត។
- [BenePhilly](#) អាចជួយអ្នកដាក់ពាក្យសុំអត្ថប្រយោជន៍ផ្សេងៗគ្នា។ សូមហៅទូរស័ព្ទ 844-848-4376។
- [PCCY](#) អាចជួយអ្នកឱ្យទទួលបានការធានារ៉ាប់រងសុខភាពសម្រាប់កូនអ្នកនិងអ្នក។ ទូរស័ព្ទលេខ 215-563-5848, លេខបន្ត 17 សម្រាប់ជំនួយជាភាសារបស់អ្នក។
- សិទ្ធិទទួលបានជំនួយផ្នែកវេជ្ជសាស្ត្របន្ទាន់ត្រូវបានពង្រីកដើម្បីដោះស្រាយលើ COVID-19។ សូមទាក់ទង [សេវាកម្មច្បាប់សហគមន៍](#) សម្រាប់ព័ត៌មានអំពីរបៀបដាក់ពាក្យសុំ។

សិទ្ធិរបស់អ្នកនៅកន្លែងធ្វើការ

- [PHILADELPHIA](#) បានពង្រីកបទប្បញ្ញត្តិស្តីពីការឈប់សម្រាកឈឺរបស់ខ្លួននៃក្នុងរបៀប COVID-19។ និយោជកដែលមានប័ណ្ណធានារ៉ាប់រងអាចប្រើការឈប់សម្រាកឈឺរបស់ពួកគេសម្រាប់បញ្ហាដែលទាក់ទងនឹង COVID-19 និងការថែទាំបង្ការដោយគ្មានការភ័យខ្លាចនៃការសងសឹក។
- [ច្បាប់ការងារសប្តាហ៍ការងារយុត្តិធម៌នៅទីក្រុងPHILADELPHIA ចូលជាធរមាន](#)។ សូមមើលផ្នែកខ្លះនៃច្បាប់ដែលត្រូវអនុវត្តក្នុងពេលមានជំងឺរាតត្បាត។
- សម្រាប់ព័ត៌មានបន្ថែមស្តីពីសិទ្ធិរបស់អ្នកនៅកន្លែងធ្វើការ សូមទស្សនា [សំណួរចម្លើយ](#) ពីសេវាកម្មច្បាប់សហគមន៍។

ជំនួយសម្រាប់អាជីវកម្មរបស់អ្នក

- ច្បាប់ CARES សហព័ន្ធផ្តល់ការគាំទ្រដល់អាជីវកម្មខ្នាតតូច។ សូមមើល [តើមានន័យយ៉ាងដូចម្តេចសម្រាប់អាជីវកម្មរបស់អ្នក](#) ឬទស្សនា [ភាពជាដៃគូជាតិសម្រាប់ជនជាតិអាមេរិកថ្មី](#) សម្រាប់ទិដ្ឋភាពទូទៅ។

- Philly VIP អាចជួយមិនរកប្រាក់ចំណេញនិងអាជីវកម្មខ្នាតតូចទទួលបានជំនួយផ្នែកច្បាប់។ ចុះឈ្មោះសម្រាប់ [ពិគ្រោះយោបល់និមិត្តភក្តិកម្ម](#)។
- ក្រសួងអាជ្ញាប័ណ្ណនិងអធិការកិច្ចបានចេញនូវលក្ខខណ្ឌតម្រូវការថ្មីសម្រាប់គម្រោងសាងសង់ក្រោម COVID-19។ សូមមើលនៅ [ទីនេះ](#) សម្រាប់ព័ត៌មានបន្ថែម។
- ក្រសួងពាណិជ្ជកម្មបានចេញ [សេចក្តីណែនាំស្តីពីវិធានការអាជីវកម្មរបស់អ្នក](#) ក្នុងកំឡុងពេលបិទបណ្តោះអាសន្ន។

ជំនួយសម្រាប់សុខភាពផ្លូវចិត្ត ការញៀននិងពិការភាពខាងបញ្ហា

- ទីក្រុង Philadelphia ផ្តល់ជូន [សុខភាពផ្លូវចិត្ត ការញៀន និងសេវាពិការភាពខាងបញ្ហា](#)។
- ចំពោះសេវាសុខភាពផ្លូវចិត្តនិងការញៀន សូមទូរសព្ទទៅសុខភាពឥរិយាបថសហគមន៍ 24/7 ទូរសព្ទបន្ទាន់តាម 888-545-2600។
- ចំពោះវិបត្តិសុខភាពផ្លូវចិត្ត សូមទូរសព្ទទៅខ្សែទូរសព្ទបន្ទាន់ 24/7 តាម 215-685-6440។
- សម្រាប់បុគ្គលដែលត្រូវការជំនួយពីការព្យាបាលអាភៀនភ្លាមៗ សូមទាក់ទង [NET Access Point](#) តាម 844-533-8200 ឬ 215-408-4987។
- សម្រាប់សេវាពិការភាពខាងបញ្ហា សូមទូរសព្ទមកផ្នែកសេវាសុខភាពនិងពិការភាពខាងបញ្ហាតាម 215-685-5900។
- [មានធនធានដើម្បីលើកកម្ពស់ការប្រើប្រាស់សារធាតុដែលមានសុវត្ថិភាពក្នុងកំឡុងពេល COVID-19](#)។

ជំនួយសម្រាប់អំពើហិង្សាក្នុងគ្រួសារ

- [ការការពារពិការរំលោភបំពាននិងអំពើហិង្សាក្នុងគ្រួសារ](#) គឺអាចរកបានក្នុងកំឡុងពេល COVID-19។
- [ការរាយការណ៍អំពីការរំលោភបំពានឬការធ្វេសប្រហែសរបស់កុមារសង្ស័យ](#) កំឡុងពេល COVID-19។
- បណ្តាញទូរសព្ទប្រឆាំងអំពើហិង្សាក្នុងគ្រួសារនៅទីក្រុងហ្វីឡាដែលហ្វី 24/7 តាម 866-723-3014។
- ប្រសិនបើអ្នកចង់បានការការពារផ្នែកច្បាប់ អ្នកអាចស្វែងរកជំនួយនៅអង្គការឯកសារបន្ទាន់នៅ មជ្ឈមណ្ឌលយុត្តិធម៌ព្រហ្មទណ្ឌបន្ទប់ B-03 1301 Filbert St., PHILADELPHIA, PA 19107។
- សូមទូរសព្ទទៅមជ្ឈមណ្ឌលច្បាប់ប្រឆាំងនឹងការរំលោភបំពានផ្លូវភេទនៅលេខ 215-686-7082 ដោយមានលេខសុវត្ថិភាពសម្រាប់អ្នកភ្លេចស្លឹមដើម្បីទទួលបានការហៅរបស់អ្នកមកវិញ។
- [Nationalities Service Center](#) មានធនធានផែនការសុវត្ថិភាពខ្សែទូរសព្ទនិងជំនួយផ្នែកច្បាប់ជាច្រើនភាសា។
- [ស្ត្រីរៀបចំប្រឆាំងនឹងការរំលោភសេពសន្ថវៈ \(WOAR\)](#) មានខ្សែហត្ថកម្ម 24/7 តាម 215-985-3333 សម្រាប់ការការពារប្រព្រឹត្តិកម្មមិនសមរម្យខាងភេទ ការបបៀតបៀនផ្លូវភេទ និងការយឃើយផ្លូវភេទ។ ទូរសព្ទ 215-985-3315 សម្រាប់ព័ត៌មានបន្ថែមអំពីសេវា WOAR ។

ការរាយការណ៍ឧក្រិដ្ឋកម្មចំពោះការស្អប់ខ្ពើម និងការលំអៀនដោយចៃដន្យ

- COVID-19 ជះឥទ្ធិពលលើយើងគ្រប់គ្នា។ [ឧក្រិដ្ឋកម្មស្អប់ខ្ពើមផ្នែកលើជាតិពន្ធនិងការភ័យខ្លាចនៃមេរោគឆ្លងក៏ខុសច្បាប់។](#)
- ទំនាក់ទំនង [គណៈកម្មការ Philadelphia ស្តីពីទំនាក់ទំនងមនុស្ស](#) តាម pchr@phila.gov ឬ 215-686-4670 ដើម្បីរាយការណ៍ពីឧប្បត្តិហេតុនៃការស្អប់ខ្ពើមនិងភាពលំអៀន។
- [ធនធានបន្ថែម](#) ពីគណៈកម្មការទំនាក់ទំនងមនុស្សរដ្ឋ Pennsylvania ស្តីពីឧក្រិដ្ឋកម្មស្អប់ខ្ពើមទាំងអស់។

ធនធានទូទាំងរដ្ឋ

- គេហទំព័រ [រដ្ឋ Pennsylvania](#) មានបច្ចុប្បន្នភាពអំពី COVID-19 បន្ថែមទៀត។ សូមពិនិត្យនៅទីនេះផងដែរសម្រាប់ការណែនាំស្តីពីអត្ថប្រយោជន៍នៃការបោះឆ្នោតនិងអត្ថប្រយោជន៍ភាពគ្មានការងារធ្វើ។
- [សម្ព័ន្ធភាពអន្តោប្រវេសន៍នៃរដ្ឋ Pennsylvania](#) មានមគ្គុទេសក៍សម្រាប់ធនធានដែលទាក់ទងទៅនឹង COVID-19 នៅក្នុង Pennsylvania ។